



អិលអូអិលស៊ី (ខេមបូឌា) ឥអិលស៊ី
ការច្នោះផ្សាយលក់សញ្ញាបណ្ណចីរភាព
ឯកសារណែនាំសម្រាប់វិនិយោគិន
កក្កដា ២០២៦

លក្ខណៈពិសេស

- ឱកាសវិនិយោគដែលទទួលបានចំណូលថេរ ដោយផ្អែកលើភាពរឹងមាំផ្នែកឥណទានរបស់ អិលអូអិលស៊ី និងការធានារបស់សាជីវកម្មធានាឥណទានកម្ពុជា (“ស.ធា.ក.”)។

ផលចំណេញត្រូវឱ្យទាក់ទាញ

ទទួលបានចំណូលថេរខ្ពស់ ជាមួយនឹងលំហូរសាច់ប្រាក់ប្រកបដោយស្ថិរភាព ដែលផ្តល់អត្រាចំណេញខ្ពស់ជាងអត្រាការប្រាក់បញ្ញើមានកាលកំណត់ (៣% ទៅ <៥%) នៅបណ្តាធនាគារក្នុងប្រទេសកម្ពុជា

៧,០០% ក្នុងមួយឆ្នាំ

វិនិយោគិនសាធារណៈ មានអាទិភាពខ្ពស់មិនមានបុគ្គលធានា

៥,៧៥% ក្នុងមួយឆ្នាំ

វិនិយោគិនស្ថាប័ន/ធនាគារ ធានាដោយ ស.ធា.ក.

បោះផ្សាយដោយស្ថាប័នឈានមុខគេ

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី “អិលអូអិលស៊ី” គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើធំជាងគេ ដែលមានប្រវត្តិប្រតិបត្តិការជាង ៣០ ឆ្នាំ។

ត្រួតពិនិត្យការបោះផ្សាយ & ធានាពី ស.ធា.ក.

ត្រួតពិនិត្យដោយ ស.ធា.ក. (ស្ថាប័នធានាឥណទានរដ្ឋ); សញ្ញាបណ្ណសម្រាប់វិនិយោគិនស្ថាប័ន/ធនាគារមានការធានា ១០០%។

សងប្រាក់ដើមវិញ្ញាបនបត្រកាលកំណត់

ប្រាក់ដើមនឹងត្រូវសងត្រឡប់ទៅវិញ្ញាបនបត្រកាលកំណត់ជា ៥ ដងស្មើៗគ្នា ចាប់ពីចុងឆ្នាំទី៣ទៅ ដែលជាកត្តាមួយអាចជួយកាត់បន្ថយហានិភ័យ ។

អត្ថប្រយោជន៍ពន្ធលើការប្រាក់

ពន្ធកាត់ទុកលើការប្រាក់ត្រូវបានកាត់បន្ថយ ៥០% នៅសល់ត្រឹមតែ ៣% ប៉ុណ្ណោះ រហូតដល់ខែមីនា ឆ្នាំ ២០២៧។

អាចជួញដូរបាននៅលើផ្សារមូលបត្រកម្ពុជា


វិនិយោគិនអាចលក់សញ្ញាបណ្ណនេះទៅឱ្យវិនិយោគិនផ្សេងទៀតបាននៅលើទីផ្សារនៅមុនកាលកំណត់ឥណទានប្រតិទិន។

ទទួលបានការបញ្ជាក់ថាមានផលវិជ្ជមានដល់បរិស្ថាន និងសង្គម

សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយលក់ នឹងត្រូវបានប្រើប្រាស់សម្រាប់ផ្តល់ហិរញ្ញប្បទានដល់គម្រោងបៃតង និងសង្គម ដែលទទួលបានការបញ្ជាក់ច្បាស់លាស់ (SQS3, Moody's)

ព័ត៌មានអំពីការបោះផ្សាយសញ្ញាបណ្ណ

- ការបោះផ្សាយលក់សញ្ញាបណ្ណនេះ ត្រូវបានបែងចែកជាពីរប្រភេទ។ សញ្ញាបណ្ណប្រភេទទី១ សម្រាប់វិនិយោគិនសាធារណៈ គឺសញ្ញាបណ្ណមានអាទិភាពខ្ពស់មិនមានបុគ្គលធានា ដែលមានអត្រាការប្រាក់ ៧% និងមានអាទិភាពខ្ពស់ក្នុងការទទួលបានការទូទាត់សងត្រឡប់មកវិញ—ដោយផ្អែកលើភាពរឹងមាំផ្នែកហិរញ្ញវត្ថុផ្ទាល់របស់ អិលអូអិលស៊ី។ សញ្ញាបណ្ណប្រភេទទី២ សម្រាប់វិនិយោគិនស្ថាប័ន/ធនាគារ គឺសញ្ញាបណ្ណមានបុគ្គលធានាដោយស្ថាប័ន ស.ធា.ក. ដែលមានអត្រាការប្រាក់ ៥,៧៥%។



ការទូទាត់៖ ធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ឬខ្មែររៀល ដោយគិតក្នុងអត្រាប្តូរប្រាក់ថេរ ១ ដុល្លារអាមេរិក = ៤.០០០ រៀល

លក្ខខណ្ឌសង្ខេបនៃការបោះផ្សាយ

- លក្ខខណ្ឌសំខាន់ៗត្រូវបានសង្ខេបជូនខាងក្រោម ចំពោះទាំងសញ្ញាបណ្ណសម្រាប់វិនិយោគិនសាធារណៈ និងវិនិយោគិនស្ថាប័ន/ធនាគារ។

	សញ្ញាបណ្ណបរិភោគអិលអូអិលស៊ី មានអាទិភាពខ្ពស់ មិនមានបុគ្គលធានា • វិនិយោគិនសាធារណៈ	សញ្ញាបណ្ណបរិភោគអិលអូអិលស៊ីមានបុគ្គលធានា ធានាដោយ ស.ធន.ក. • វិនិយោគិនស្ថាប័ន/ធនាគារ
ប្រភេទសញ្ញាបណ្ណ	សញ្ញាបណ្ណបរិភោគមានអាទិភាពខ្ពស់ មិនមានបុគ្គលធានា	សញ្ញាបណ្ណបរិភោគមានបុគ្គលធានា
រូបិយបណ្ណទូទាត់	ជាប្រាក់ដុល្លារ ឬខ្មែររៀល (គិតក្នុងអត្រាប្តូរប្រាក់ថេរ ១ ដុល្លារអាមេរិក = ៤.០០០ រៀល)	
ទំហំបោះផ្សាយ	រហូតដល់ ១២០ ពាន់លានរៀល (~៣០លានដុល្លារអាមេរិក)	រហូតដល់ ៨០ ពាន់លានរៀល (~២០លានដុល្លារអាមេរិក)
កាលបរិច្ឆេទបោះផ្សាយរំពឹងទុក	ខែសីហា ឆ្នាំ២០២៦	
រយៈពេល / តម្លៃបារីក	៥ ឆ្នាំ ១០ ម៉ឺនរៀលក្នុងមួយឯកតា (~២៥ ដុល្លារអាមេរិក)	
អត្រាការប្រាក់	៧% ក្នុងមួយឆ្នាំ	៥,៧៥% ក្នុងមួយឆ្នាំ
ការលើកទឹកចិត្តពន្ធដារ	ពន្ធកាត់ទុក ៣% រហូតដល់ ខែមីនា ឆ្នាំ២០២៧ (ថយចុះ ៥០% ពីអត្រា ៦%)*	
ការទូទាត់ការប្រាក់/ ការសងប្រាក់ដើម	ទូទាត់ការប្រាក់ ៦ ខែម្តង ; ប្រាក់ដើមនឹងត្រូវសងត្រឡប់មកវិញមុនកាលកំណត់ដោយបែងចែកជា ៥ វគ្គស្មើៗគ្នា ចាប់ពីចុងឆ្នាំទី ៣ រហូតដល់ឆ្នាំទី ៥	
ចំនួនបរិសកម្មអប្បបរមា	យ៉ាងតិច ១ ម៉ឺនដុល្លារអាមេរិក ឬ ៤០ លានរៀល (ការធ្វើបរិសកម្មលើសពីចំនួនអប្បបរមា ត្រូវធ្វើស្មើនឹងចំនួនដងនៃចំនួនអប្បបរមា)	យ៉ាងតិច ៥០ម៉ឺនដុល្លារអាមេរិក ឬ ២ ពាន់លានរៀល (ការធ្វើបរិសកម្មលើសពីចំនួនអប្បបរមា ត្រូវធ្វើស្មើនឹងចំនួនដងនៃ ១០ម៉ឺនដុល្លារ ឬ ៤០០លានរៀល)
សាច់ប្រាក់ដែលបានពីការបោះផ្សាយ	២០% សម្រាប់គម្រោងបែតង និង ៨០% សម្រាប់គម្រោងសង្គមដែលមានលក្ខណៈវិនិច្ឆ័យគ្រប់គ្រាន់	
ពិន្ទុគុណភាពបរិភោគ	SQS3 – ល្អ (Moody’s, ត្រឹមខែតុលា ឆ្នាំ២០២៥)	
ការចុះបញ្ជី / ច្បាប់គ្រប់គ្រង	ផ្សារមូលបត្រកម្ពុជា “ផ.ម.ក.” ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា	

* អត្រាពន្ធកាត់ទុកដែលបានកាត់បន្ថយចំនួន ៣% នាពេលបច្ចុប្បន្ន ត្រូវបានអនុវត្តចំពោះការប្រាក់ដែលបានទូទាត់រហូតដល់ខែមីនា ឆ្នាំ២០២៧។ យោងតាមការអនុវត្តក្នុងមក ការលើកទឹកចិត្តពន្ធដារនេះត្រូវបានផ្តល់ជូនក្នុងរយៈពេលពីឆ្នាំបន្តបន្ទាប់គ្នា និងត្រូវបានបន្តរាល់ពេលផុតកំណត់។ យោងតាមការអនុវត្តនេះ ការពន្យារការលើកទឹកចិត្តពន្ធដារអាចនឹងត្រូវបានផ្តល់ជូនបន្ទាប់ពីខែមីនា ឆ្នាំ២០២៧។ ប៉ុន្តែ ការពន្យារការលើកទឹកចិត្តពន្ធដារនេះ នៅតែអាស្រ័យលើបទប្បញ្ញត្តិជាធរមានរបស់អាជ្ញាធរពាក់ព័ន្ធ និងមិនត្រូវបានធានានោះទេ។

ព័ត៌មានហ្វីនង់ស្យែល

- អិលអូអិលស៊ី (ខេមបូឌា) គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើធំជាងគេ និងបានបង្កើតឡើងយូរជាងគេនៅកម្ពុជា ហើយបានបម្រើសេវាកម្មជូនដល់គ្រួសារ និងអាជីវកម្មដែលមានចំណូលទាបនៅទូទាំងប្រទេសអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។

រយៈពេលប្រតិបត្តិការនៅកម្ពុជា

30+ 

តាំងពីឆ្នាំ១៩៩៤

ផលប៉ុន្តែណទានសរុប

\$1.37 


ពាន់លាន

ប្រាក់បញ្ញើសរុប


\$1.02 

ពាន់លាន

ទំហំឥណទានកើនឡើង ខណៈចំនួនអតិថិជនខ្ចីប្រាក់នៅរក្សាថេរ




ប្រាក់បញ្ញើកើនឡើង៩០%ក្នុងរយៈពេល៦ឆ្នាំ ដែលជម្រុញដោយកំណើនអតិថិជន



ប្រភព៖ ការស្រាវជ្រាវរបស់ក្រុមហ៊ុនមូលបត្រ យាន់តា : អិលអូអិលស៊ី

ភាពរឹងមាំផ្នែកឥណទានរបស់អិលអូអិលស៊ី


- ភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់អិលអូអិលស៊ីដែលគាំទ្រដល់គុណភាពឥណទានចំពោះសញ្ញាបណ្ណអាទិភាពខ្ពស់ជាមួយអត្រាការប្រាក់ ៧% អាចបញ្ជាក់បានតាមរយៈសូចនាករសំខាន់ៗទាំង៤ដូចខាងក្រោម៖



ប្រភព៖ ស.ធា.ក ធនាគារជាតិនៃកម្ពុជា ការស្រាវជ្រាវរបស់ក្រុមហ៊ុនមូលបត្រ យាន់តា

ផលចំណេញពីការវិនិយោគលើសញ្ញាបណ្ណនេះ


- ឧទាហរណ៍នៃលំហូរសាច់ប្រាក់ចំពោះការវិនិយោគចំនួន ១លានដុល្លារអាមេរិក — ទទួលបានការប្រាក់ថេរ ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ ឆ្នាំពេញ ដោយទូទាត់រៀងរាល់ ៦ ខែម្តង ព្រមទាំងមានការរំលស់ប្រាក់ដើមចំនួន ៥ដងស្មើគ្នា (ម្តង២០%) ចាប់ពីចុងឆ្នាំទី ៣ រហូតដល់ឆ្នាំទី ៥។



កំណត់សម្គាល់: ការប្រាក់ត្រូវបានគណនាផ្អែកលើសមតុល្យប្រាក់ដើមដែលនៅសល់ — ចាប់ពីចុងឆ្នាំទី៣ទៅ នៅពេលប្រាក់ដើមត្រូវបានសងរំលស់ នោះការទូទាត់ការប្រាក់នៅរៀងរាល់ ៦ ខែម្តង នឹងត្រូវថយចុះទៅតាមទំហំប្រាក់ដើមដែលនៅសល់។ តួលេខការប្រាក់ខាងលើ ជាតួលេខមុនពេលដកពន្ធភាគីទុក។

អត្ថប្រយោជន៍ពន្ធលើការប្រាក់

- បន្ទាប់ពីដកពន្ធកាត់ទុករួច សញ្ញាបណ្ណចីរភាពអិលអូអិលស៊ី ផ្តល់ប្រាក់ចំណូលបានច្រើនជាងការដាក់ប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់ដុល្លារអាមេរិកនៅធនាគារ ជាមួយនឹងការលើកទឹកចិត្តផ្នែកពន្ធដារលើពន្ធកាត់ទុក ៥០%។



*ការកាត់បន្ថយពន្ធកាត់ទុក (WHT) ៥០% អនុវត្តចំពោះការប្រាក់ដែលត្រូវទូទាត់រហូតដល់ខែមីនា ឆ្នាំ២០២៧ ដោយយោងតាមបទប្បញ្ញត្តិស្តីពីការលើកទឹកចិត្តពន្ធដារសម្រាប់មូលបត្រដែលបោះផ្សាយលក់ជាសាធារណៈ ហើយការលើកទឹកចិត្តនេះអាចនឹងត្រូវពន្យារពេលបន្ថែមទៀត ដោយផ្អែកលើការអនុវត្តនាពេលកន្លងមក។
សម្គាល់៖ ការប្រៀបធៀបនេះបង្ហាញពីករណីសញ្ញាបណ្ណមានអាទិភាពខ្ពស់ មិនមានបុគ្គលធានា សម្រាប់សាធារណជន (៧,០០% ក្នុងមួយឆ្នាំ); សញ្ញាបណ្ណធានាដោយ ស.ធី.ក. សម្រាប់វិនិយោគិនស្ថាប័ន/ធនវត្ថុ ផ្តល់ជូនអត្រាការប្រាក់ ៥,៧៥% ក្នុងមួយឆ្នាំ។

ការវិនិយោគលើសញ្ញាបណ្ណចីរភាព

- សញ្ញាបណ្ណចីរភាពកម្ពុជា - ការវិនិយោគរបស់លោកអ្នកក្នុងសញ្ញាបណ្ណចីរភាព គឺមានន័យថាលោកអ្នកបានផ្តល់នូវមូលនិធិដោយផ្ទាល់ដល់គម្រោងបែតង និងសង្គមដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រូវបានផ្ទៀងផ្ទាត់ និងទទួលបានពិន្ទុគុណភាពចីរភាពល្អ (SQS3) ដោយស្ថាប័ន Moody's។

គម្រោងបែតងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (២០% នៃសាច់ប្រាក់ប្រមូលបាន)

 ថាមពលកកើតឡើងវិញ — ផ្តល់កម្ចីសម្រាប់ថាមពលពន្លឺព្រះអាទិត្យ និងជីវឧស្ម័ន

 ការសន្សំសំចៃថាមពល — ផ្តល់កម្ចីសម្រាប់បច្ចេកវិទ្យា និងឧបករណ៍សន្សំសំចៃថាមពល

 ការដឹកជញ្ជូនដោយគ្មានផ្សែងពុល — ផ្តល់កម្ចីសម្រាប់យានយន្តអគ្គិសនី និងអ៊ីប្រីដ (Hybrid Vehicle)

គម្រោងសង្គមមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (៨០% នៃសាច់ប្រាក់ប្រមូលបាន)

 ការបង្កើតការងារ — ការផ្តល់កម្ចីដល់សហគ្រាសមីក្រូ ធុនតូច និងមធ្យម

 ការលើកកម្ពស់សង្គមកិច្ច-សេដ្ឋកិច្ច និងការពង្រឹងសហគមន៍

 ស្ថានភាពលំនៅដ្ឋានកាន់តែប្រសើរ

 ការទទួលបានទឹកស្អាត និងអនាម័យ

 ការចូលរួមលើកកម្ពស់ភាពក្រីក្រ — ការផ្តល់កម្ចីខ្នាតតូចៗតាមជនបទ

សូចនាករចីរភាព (ឆ្នាំ២០២៥)



ប្រភព៖ អិលអូអិលស៊ី, មតិយោបល់ភាគីទីពីរបស់ Moody' (តុលា ២០២៥)

គម្រោងពេលវេលារំពឹងទុកនៃការបោះផ្សាយ


- ការបោះផ្សាយនេះនឹងធ្វើឡើងតាមកាលបរិច្ឆេទខាងក្រោម អាស្រ័យលើការអនុម័តរបស់និយ័តករ។ ការធ្វើបរិសកម្មនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍	កាលបរិច្ឆេទរំពឹងទុក
ដំណើរការត្រួតពិនិត្យផ្លូវច្បាប់ដោយ ស.ធុ.ក. / ការអនុម័ត	មករា – មេសា ២០២៦
ការអនុម័តលើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីពី ផ.ម.ក.	២២ ឧសភា ២០២៦
ការអនុម័តពី ន.ម.ក.	២២ មិថុនា ២០២៦
ការធ្វើបរិសកម្ម	១០ សីហា ដល់ ១៨ សីហា ឆ្នាំ ២០២៦
បែងចែកសញ្ញាបណ្ណ / កាលបរិច្ឆេទបោះផ្សាយ	ក្នុងរយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃបិទបរិសកម្ម
ចុះបញ្ជី / ចាប់ផ្តើមការជួញដូរ	ប្រហែល ២សប្តាហ៍ គិតចាប់ពីកាលបរិច្ឆេទបោះផ្សាយ

ការដាក់ពាក្យស្នើសុំធ្វើបរិសកម្ម


- ប័ណ្ណដើម្បីវិនិយោគក្នុងសញ្ញាបណ្ណចីរភាពអិលអូអិលស៊ី — បើកគណនីជូញដូររបស់លោកអ្នក បញ្ជាទិញក្នុងអំឡុងពេលបរិសកម្ម រួចធ្វើការជូញដូរនៅលើផ្សារមូលបត្រកម្ពុជា (CSX)។

សូមទំនាក់ទំនងមកកាន់ក្រុមហ៊ុនមូលបត្រ យាន់តា ដើម្បីបើកគណនីជូញដូរ និងរៀបចំបែបបទធ្វើបរិសកម្ម



របៀបដាក់បញ្ចូល

- នៅពេលសញ្ញាបណ្ណត្រូវបានចុះបញ្ជីនៅ ផ.ម.ក. រួចរាល់ វិនិយោគិនអាចបន្តកាន់កាប់សញ្ញាបណ្ណរហូតដល់កាលបរិច្ឆេទឥណ្ឌាប្រតិទាន ឬប្រសិនបើវិនិយោគិនចង់លក់សញ្ញាបណ្ណនោះ វិនិយោគិនអាចដាក់លក់តាមដំណើរដូចខាងក្រោម៖



កំណត់សម្គាល់៖

- ឈ្មួញជើងសារ** — វិនិយោគិនដាក់បញ្ជាទៅក្រុមហ៊ុនឈ្មួញជើងសារដែលវិនិយោគិនបានបើកគណនីដូចជាមួយ ហើយវិនិយោគិនបានប្រើគណនីដូចជារបស់សម្រាប់ទិញសញ្ញាបណ្ណ។ ឧទាហរណ៍៖ ប្រសិនបើវិនិយោគិនប្រើប្រាស់គណនីដូចជាមួយក្រុមហ៊ុនមូលបត្រ យាន់តា មកទិញសញ្ញាបណ្ណ នោះវិនិយោគិនត្រូវដាក់បញ្ចូលតាមរយៈក្រុមហ៊ុនមូលបត្រ យាន់តា។
- ATM (វិធីសាស្ត្រដេញថ្លៃ)** — ជាវិធីសាស្ត្រដែលបញ្ជាត្រូវបានផ្គូផ្គងយោងទៅតាមអាទិភាពថ្លៃ និងអាទិភាពពេលវេលា។ តម្លៃត្រូវបានដេញថ្លៃដោយយកថ្លៃតម្លៃនៅក្នុងវគ្គនិរន្តរ៍។ បរិមាណដាក់បញ្ជាអាចដាក់បានរហូតដល់ ១ម៉ឺនឯកតាក្នុងមួយបញ្ជា ហើយទូទាត់ជាប្រាក់រៀលតែប៉ុណ្ណោះ។
- NTM (វិធីសាស្ត្រតាមការចរចា)** — អ្នកលក់ និងអ្នកទិញបានចរចាជាស្រេចនៅលើតម្លៃ និងបរិមាណ។ បន្ទាប់មកឈ្មួញជើងសារជាអ្នកបញ្ជូនបញ្ជាទៅ ផ.ម.ក. ដើម្បីធ្វើការផ្គូផ្គង។ មិនមានការកំណត់បរិមាណឯកតាបញ្ជាទេ ហើយអាចទូទាត់ជាប្រាក់រៀល ឬប្រាក់ដុល្លារអាមេរិក។

ព័ត៌មានទំនាក់ទំនងរបស់ក្រុមហ៊ុនមូលបត្រ យាន់តា

- សម្រាប់ការបើកគណនីជួញដូរ និងស្នើសុំធ្វើបរិស្ថានសូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈ៖

លោកស្រី យឹម រ៉ាដែន
ប្រធានប្រតិបត្តិការ
+855 12 332 291
raden.y@yuantacambodia.com.kh

ឬ

ក្រុមការងារផ្នែកប្រតិបត្តិការ
+855 92 777 309
operation@yuantacambodia.com.kh

ក្រុមហ៊ុនមូលបត្រ យាន់តា (ខេមបូឌា) ម.ក

អគារ Emerald ជាន់ទី៤ លេខ ៦៤ (កែងផ្លូវ ១៧៨) មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ប្រទេសកម្ពុជា

Tel +855 (0)23 860 800 • yuanta@yuantacambodia.com.kh • www.yuantacambodia.com.kh



We Know Asia

Thank you

Simon Sungbae Park

Executive Director / Head of Corporate Finance

+855-10-616-788 | simon.park@yuantacambodia.com.kh

 4th Fl, Emerald Building, No 64 (Corner St 178)
Preah Norodom Blvd, Phnom Penh, Cambodia

Raden Yim

Head of Operations

+855-12-332-291 | raden.y@yuantacambodia.com.kh

 cf@yuantacambodia.com.kh
+855 (0)23 860 800 / 804

Seyhakreach Liv

Senior Associate / Corporate Finance

+855-87-981-789 | seyhakreach.l@yuantacambodia.com.kh

 www.yuantacambodia.com.kh

Strictly confidential & private use only